

ទង្វើទី១៖ “ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ”

សូមនមសិកាព្រះគុណម្ចាស់គ្រប់ព្រះអង្គជាទីសក្ការៈ! សូមគោរពគណៈអធិបតី គណៈកម្មការ និងអង្គវេទិកាទាំងមូលជាទីគោរព!

នាងខ្ញុំតំណាងឱ្យក្រុមបដិសេធសូមធ្វើការបដិសេធចោលទៅលើប្រធានបទមួយដែលលើកឡើងថា: “សកលលោកនឹងមិនអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០” ។ ក្រុមបដិសេធយើងខ្ញុំជឿជាក់យ៉ាងមុតមាំថា “ប្រាកដជាអាច” មែនឬមែន បងប្អូន? មុននឹងឈានទៅដល់ការបកស្រាយ នាងខ្ញុំសូមធ្វើការពន្យល់នូវពាក្យ និងឃ្លាគន្លឹះជាមុនសិន

ពាក្យថា “សកលលោក” មានន័យថា ធំធេង ទូលំទូលាយ គ្រប់ដណ្តប់ បើយោងតាមវចនានុក្រមសម្តេច ជួន ណាត ភាគ២ ។ រីឯ “សម្រេចបាន” សំដៅដល់ ការធ្វើអោយស្រេច អោយសមប្រកប សំបំណង នេះបើយោងតាម វចនានុក្រមដដែល ។ ដោយឡែក “គោលដៅអភិវឌ្ឍដោយចីរភាព” សម្គាល់លើគោលដៅទាំងឡាយដែលទាក់ទងនឹង ការអភិវឌ្ឍន៍អន្តរជាតិនាពេលអនាគត ។ នេះបើយោងតាមអង្គការសហប្រជាជាតិ UNEP ។ ដូចនេះ ន័យខ្លឹមសារប្រធានមានន័យយ៉ាងខ្លីថា ដើម្បីអោយសកលលោកមានការអភិវឌ្ឍន៍រីកចម្រើនលូតលាស់ត្រូវការចូលរួមពីភាគីពាក់ព័ន្ធច្រើមធ្វើអោយបានសម្រេចលើគោលដៅទាំង ១៧បានយ៉ាងពិតប្រាកដនៅឆ្នាំ២០៣០ ។

ក្នុងនាមយើងជាក្រុមបដិសេធយើងខ្ញុំមាននូវទង្វើកំណែទម្រង់៣យ៉ាងរឹងមាំពុំអាចប្រកែកបាន ដើម្បីបដិសេធចោលទាំងស្រុងទៅលើប្រធានបទដែលបានលើកឡើងខាងលើនេះ ដែល ៖

- ♦ ទង្វើទី១នោះគឺ៖ ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ” ។
- ♦ ទង្វើទី២នោះគឺ៖ ការផ្តល់ជាជំនួយឧបត្ថម្ភគាំទ្រ ។
- ♦ ទង្វើទី៣នោះគឺ៖ ការចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ។

ខណៈនេះ អនុញ្ញាតឱ្យនាងខ្ញុំធ្វើការបកស្រាយលើទង្វើទី១នោះគឺ “ការធ្វើកំណែទម្រង់ស៊ីជម្រៅលើគ្រប់ វិស័យ” ។ ជាការពិតណាស់ “កំណែទម្រង់គឺអភិវឌ្ឍសង្គម” ពោលគឺគោលដៅជាយុទ្ធសាស្ត្ររបស់យើងគឺចង់សម្រេចបាននូវគោលដៅអភិវឌ្ឍដោយចីរភាពទាំង១៧រួមមាន...!

អង្គវេទិកាទាំងមូលជាទីគោរព! បច្ចុប្បន្នពិភពមានការរីកចម្រើន យ៉ាងខ្លាំងដោយពិភពលោកមានកំណែទម្រង់ស៊ីជម្រៅខ្លាំងទៅលើវិស័យចំនួនបីធំៗរួមមាន នយោបាយ សេដ្ឋកិច្ច និងវិស័យអប់រំសិក្សាធិ

ការជាតិ។ វិស័យទាំងបីនេះពិតជាវិស័យស្នូលដ៏សំខាន់ពុំអាចខ្វះបានឡើយក្នុងការកសាងវឌ្ឍនភាពជាតិ ឱ្យរីកចម្រើនឈានឡើង។

១. ចំពោះវិស័យនយោបាយ ៖ គឺការកសាងស្ថេរភាពសង្គម សុវត្ថិភាពសាធារណៈ ដែលអ្នក នយោបាយគប្បី រួមសាមគ្គីគ្នាគិតរៀងជាតិជាធំ រៀបចំផែនការយុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅជា បំណងក្នុងការអភិវឌ្ឍសង្គមឱ្យ មានការអភិវឌ្ឍប្រកបដោយចីរភាពទាំង១៧បានយ៉ាងពិតប្រាកដនៅឆ្នាំ ២០៣០។ (រកអំណះអំណាងបន្ថែម)

២. ចំពោះវិស័យសេដ្ឋកិច្ច ៖ គឺកសាងកំណើនសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន តាមរយៈការលើកកម្ពស់ សេដ្ឋកិច្ចប្រជាជនឱ្យកាន់ទ្រេឡើងជាលំដាប់។ បើយោងទៅតាមក្រុមប្រឹក្សាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានអោយដឹងថា អាត្រាជីវភាពអ្នកមានមធ្យម នឹងកើនឡើងនៅក្នុងពិភពលោក ដោយប្រជាជនក្នុង ពិភពលោក នឹងកើនឡើងពី ៧,១កោដិនាក់ នៅថ្ងៃនេះ ទៅដល់៨,៣កោដិនាក់ នៅឆ្នាំ២០៣០។ ពិភព លោកអាចនឹងរំពឹងទុកថានៅឆ្នាំ២០៣០ មានប្រទេសចំនួន ៥ដែលជាមហាអំណាចសេដ្ឋកិច្ចពិភពលោក នោះគឺ៖

- ក. ប្រទេសចិន
- ខ. សហរដ្ឋអាមេរិក
- គ. ប្រទេសឥណ្ឌា
- ឃ. ប្រទេសជប៉ុន
- ង. ប្រទេសឥណ្ឌូនេស៊ី

កាលណាសេដ្ឋកិច្ចប្រជាជនរីកចម្រើន កំណើនសេដ្ឋកិច្ចជាតិក៏រីកមាឌ នោះពិតជាអាចទ្រទ្រង់ ជាតិបានយ៉ាងពិតប្រាកដពុំអាចប្រកែកបានឡើយ។

៣. លើសពីនេះ លើវិស័យអប់រំ គឺការរៀបចំប្រព័ន្ធនៃការអប់រំឱ្យបានត្រឹមត្រូវបានស្តង់ដារដើម្បី បង្កើតនិងបង្កើន បាននូវធនធានមនុស្សច្រើនជាសសរទ្រវ័យដ៏រឹងមាំក្នុងកិច្ចអភិវឌ្ឍជាតិ។ បើយោងតាម របាយការណ៍របស់ធនាគារពិភពលោកមានចំណងជើងថា «ភាពឈ្លានវៃកាន់តែប្រសើរឡើង ៖ ការរៀន សូត្រ និងការអភិវឌ្ឍប្រកបដោយសមធម៌ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» ដែលបានចេញផ្សាយជាសា ធារណៈកាលពីពាក់កណ្តាលខែមីនានេះ បានលើកឡើងថា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រទេស

ជាច្រើនដែលឈរលើលំដាប់កំពូលចំនួន ៧ ដែលមានប្រព័ន្ធអប់រំល្អបំផុត នោះរួមមាន ប្រទេសជប៉ុន សាធារណរដ្ឋកូរ៉េ ប្រទេសសិង្ហបុរី កោះតៃវ៉ាន់ តំបន់រដ្ឋបាលពិសេសហុងកុង តំបន់រដ្ឋបាលពិសេស ម៉ាកាវ និងតំបន់រដ្ឋបាលពិសេសសៀងហៃ ។

វិស័យអប់រំ គឺជាផ្ទាំងខ្នងនៃកិច្ចអភិវឌ្ឍជាតិប្រកបដោយចីរភាពសម្រេចទិសដៅទាំង១៧យ៉ាង ប្រាកដមែន ។

ដូច្នោះ ក្រុមយើងខ្ញុំនៅតែជឿជាក់ថា “សកលលោកនឹងអាចសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០” ។

សូមអរព្រះគុណ និងសូមគោរព ។

ទង្វើករទី២

ការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ

បន្ទប់ពីបានស្តាប់មិត្តក្រុមនាងខ្ញុំ បកស្រាយនូវការទង្វើករទី១រួចមក។ វាបានអោយឃើញថាពិភពលោកមានដំណើរការសេដ្ឋកិច្ចយ៉ាងល្អប្រសើរនាពេលបច្ចុប្បន្ននេះ ហេតុនេះហើយទើបនាងខ្ញុំលើកយកនៅទង្វើករទី២មកបន្ថែមពីដំណើរការអភិវឌ្ឍគោលដៅនេះបន្តទៅទៀតដើម្បីឲ្យសម្រេចបាននៅក្នុងឆ្នាំ២០៣០។

ក្នុងទង្វើករទី២នោះគឺ “ការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ” ក្នុងនោះមាន៣ចំណុចសំខាន់ៗ ទី១៖ ជំនួយផ្នែកអប់រំ និងសម្ភារៈសិក្សា ទី២៖ជំនួយបច្ចេកទេស និងទី៣៖ជំនួយហិរញ្ញវត្ថុ។

អង្គវេទិការទាំងមូលជាទីរាប់អាន

ការផ្តល់ជំនួយផ្នែកអប់រំវាពិតជាសំខាន់ខ្លាំងណាស់ដែលធ្វើអោយការអភិវឌ្ឍន៍មួយអោយកាន់តែល្អប្រសើរ និងមានការវិវត្តទៅមុខកាន់តែធំធេងជាងមុនដោយមានការយកចិត្តទុកដាក់ពីបណ្តារប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ផ្តល់អោយប្រទេសដែលស្ថិតនៅក្នុងការកំពុងអភិវឌ្ឍន៍។ក្នុងនោះផងដែលការផ្តល់ជំនួយនេះមានចំណុចសំខាន់ៗគឺរួមមាន៖១.ជំនួយផ្នែកអប់រំ និងសម្ភារៈសិក្សា ២.ជំនួយបច្ចេកទេស និងទី៣.ជំនួយហិរញ្ញវត្ថុ។

ទី១-ជំនួយផ្នែកអប់រំ និងសម្ភារៈ

ដូចនេះរាល់ការឧបត្ថម្ភផ្នែកសម្ភារៈសម្រាប់សិក្សាពីបណ្តាលប្រទេសធំៗមួយចំនួនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍វាពិតជាមានសារៈសំខាន់ខ្លាំងណាស់មួយវិញសោតដូចជាជំនួយផ្នែកអប់រំ វា បានផ្តល់ឌីកាសសម្រាប់ប្រទេសដែលមានភាពក្រីក្រនិងកំពុងអភិវឌ្ឍន៍ដែលត្រូវការធនធានមនុស្សក្នុងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចម្រើនបន្តទៅមុខទៀត។

អង្គវេទិការទាំងមូលជាទីរាប់អាន

បើយោងទៅតាមប្រធានធនាគារពិភពលោក លោក Jim Yong Kim បានថ្លែង កាលពីថ្ងៃទី១៨ ខែឧសភា ខ្លួននឹងចំណាយទឹកប្រាក់៥ពាន់លានដុល្លារ ដើម្បីជួយដល់កុមារជាង ១២០លាន នាក់បានចូលសាលារៀន និងជួយដល់ កុមារជាង២៥០លាននាក់ទៀតដែលមិន ចេះអាន និងសរសេរអក្សរ ។ បានអោយឃើញថា ការគិតគូរ ទៅលើវិស័យអប់រំ ឬការវិនិយោគទៅ លើវិស័យអប់រំ ជាទិសដៅយ៉ាងសំខាន់ និងជាកន្លឹះ

មួយនៅក្នុងការលុបបំបាត់ ភាពក្រីក្រ។ ហេតុដូច្នោះហើយបើការ អប់រំប្រកបដោយគុណភាពនោះវានឹង ក្លាយទៅជាយានជំនិះយ៉ាងមានប្រសិទ្ធភាពនៅក្នុងការធ្វើ ឱ្យសេដ្ឋកិច្ចមានកំណើនកាន់តែខ្ពស់។

វីឌីអូ-ផ្នែកបច្ចេកទេស៖ ជាជំនួយមួយដែលមានសារសំខាន់ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដោយសា ផ្នែកបច្ចេកទេសវាមានតម្រូវការយ៉ាងចាំបាច់ក្នុងការកែលម្អនៅក្នុងវិស័យនីមួយៗ ក៏ដូចជាការកសាង ហេដ្ឋារចនាសម្ព័ន្ធអោយបានប្រសើរឡើង រួមមានផ្លូវទូរគមនាគមន៍ និងផ្តល់ការបង្ហាត់ បង្រៀនផ្នែកបច្ចេកទេស មន្ទីរពេទ្យ សាលារៀន ផ្សេងៗដែលទទួលបានពីជំនួយរបស់បណ្តា លប្រទេសអភិវឌ្ឍន៍នៅក្នុងសកលលោក។

បើតាមការចុះផ្សាយរបស់ វិទ្យុអាស៊ីសេរីបានអោយដឹងថា រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជំនួយ ឥតសំណងដល់ក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣៧.៣លានអឺរ៉ូ ឬស្មើជាង ៤៦លាន ដុល្លារអាមេរិក សម្រាប់កំណែទម្រង់វិស័យអប់រំនៅកម្ពុជា។

ទី៣-ហិរញ្ញវត្ថុ៖ មានការឧបត្ថម្ភពីប្រទេសជិតខាងដូចជាប្រទេសចិន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា ជាដើមដែលជាប្រទេសអភិវឌ្ឍន៍យ៉ាងល្អប្រសើរដែលបានផ្តល់អោយរួមមាន៖ ស្បៀង សាលារៀន ផ្លូវថ្នល់ និង ប្រព័ន្ធទឹកស្អាតប្រើប្រាស់ ជាដើម។

អង្គវេទិការទាំងមូល

បើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កាលពីថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៨ បាននិយាយថា ធនាគារបានសម្រេចផ្តល់ប្រាក់ហិរញ្ញប្បទាន ចំនួន ១១០ លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ និងកែលម្អផ្លូវជាតិដ៏សំខាន់របស់កម្ពុជាពីក្រុងភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។

ជាក្រោយចុងក្រោយក្រុមនាងខ្ញុំនៅតែឈរលើគោលជំហររបស់សេចក្តីលើប្រធានបទខាង លើ! សូមអរគុណ!

ទង្វើករទី៣

ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

ជាបឋមខ្ញុំបាទ សូមគោរពអង្គវេទិកាទាំងមូលជាទីរាប់អាន

បន្ទាប់ពីបានស្តាប់មិត្តរួមក្រុមរបស់នាងខ្ញុំ បានបង្ហាញអំពីការផ្តល់ជាជំនួយឧបត្ថម្ភរួចមក យើងមិនអាចបំភ្លេចបានឡើយនូវ ភាគីពាក់ព័ន្ធដែលត្រូវចូលរួម ដែលជាយន្តការអនុវត្តន៍នៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧នៅឆ្នាំ២០៣០ ដោយឡែក មានពសុភាសិតមួយឃ្លាលើកឡើងថា«សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ការសាមគ្គី គឺជាពាក្យពេចន៍ដ៏មានតម្លៃមួយសម្រាប់បង្ហាញពីកម្លាំង នៃការរួមចិត្តរួមគំនិត រួមសកម្មភាព ក្នុងបេសកកម្មអ្វីមួយឲ្យទទួលបានជោគជ័យ។

អង្គវេទិកាទាំងមូលជាទីរាប់អាន

អនុញ្ញាតឲ្យខ្ញុំបាទបានធ្វើការបកស្រាយពីការចូលរួមគ្រប់ភាគីពាក់ព័ន្ធដើម្បីសម្រេចឲ្យបាននៅគោលដៅអភិវឌ្ឍន៍ដោយចីរភាពទាំង១៧ នៅឆ្នាំ២០៣០ដែលជាទង្វើករណ៍ទី៣របស់ក្រុមនាងខ្ញុំ។ ដើម្បីធានាថាការអភិវឌ្ឍន៍នឹងកាន់តែល្អប្រសើរ និងមានភាពរឹងមាំយ៉ាងពិតប្រាកដនោះ យើងទាមទារនូវការចូលរួមយ៉ាងសកម្មពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដែលក្នុងនោះរួមមាន ៖ រដ្ឋ សហគមន៍ និង យុវជន។

តួអង្គសំខាន់ទី១គឺរដ្ឋ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងរក្សាជម្រុញអោយបាននៅការសម្រេចគោលដៅក្នុងនោះផងដែររដ្ឋបានដាក់នៅគោលដៅ៣ធំៗដើម្បីចូលរួមនោះគឺ

- **ការពង្រឹងទៅលើថវិការជាតិ ក្នុងការលើកកម្ពស់លើវិស័យអប់រំ**

បើយោងទៅតាមថវិការជាតិឆ្នាំ២០១៨ បានអោយឃើញថា រដ្ឋបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំ រួមមានអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដែលបានចំណាយថវិការយ៉ាងច្រើនសន្លឹកសន្លាប់ទៅលើវិស័យនេះដែលឈរនៅលេខរាងទី១ក្នុងការចំណាយរបស់ជាតិ។ នេះសរុបញ្ជាក់អោយឃើញថាប្រសិនបើប្រទេសជាតិមួយសម្បូរនៅធនធានមនុស្សក្នុងការចូលរួមនោះដំណើរការនៃការអភិវឌ្ឍន៍នឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ។ក្នុងនោះរដ្ឋបានពង្រឹងនៅគោលដៅ៣ធំៗគឺ៖

- **ពង្រឹងកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ** ជាការចូលរួមរបស់បណ្តាប្រទេសដែលជាដៃគូកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសរីកចម្រើន និងប្រទេសដែលកំពុងអភិវឌ្ឍន៍ ដើម្បីអោយសកលបានដោះដូរនូវយុទ្ធសាស្ត្រគ្នា អោយបានសម្រេចនៅគោលដៅ អភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០។

អង្គវេទិការទាំងមូលជាទីរាប់អាន

ឧទាហរណ៍ដូចនៅប្រទេសកម្ពុជា បានពង្រឹងកិច្ចសហប្រតិបត្តិការណ៍ជាមួយដៃគូជាច្រើនមានជប៉ុនជាដើមក្នុងកិច្ចពង្រឹងការអភិវឌ្ឍន៍ប្រទេសចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន។

- **រក្សាស្ថេរភាពនយោបាយ** ស្ថេរភាពនយោបាយ បានជម្រុញឲ្យកំណើនសេដ្ឋកិច្ចក្នុងប្រទេសរីកចម្រើនថេរ និងទាញចំណូលយ៉ាងច្រើនពីវិស័យទេសចរណ៍ផងដែរ ដោយសារតែសន្តិសុខសង្គមល្អ និងសេវាដ្ឋបាលល្អ។

ឧទាហរណ៍ដូចនៅប្រទេសសិង្ហបុរីដែលមាននូវស្ថេរភាពនយោបាយ ដែលជាចំណុចក្តៅមួយជួយឲ្យប្រទេសនេះក្លាយជាគោលដៅវិនិយោគ និងរកស៊ីពីសហគ្រិន និងវិនិយោគិនបរទេសគ្រប់ទីកន្លែង។

អង្គវេទិការទាំងមូលជាទីគោរព

- **រឹងតូអង្គសំខាន់ៗទី២ សហគមន៍៖** ត្រូវដើរតួនាទីក្នុងការផ្តល់សេវាអប់រំផ្សព្វផ្សាយថ្នាក់មូលដ្ឋាននៅតាមសហគមន៍ នីមួយៗ គឺជាឧបាយសនសព្វបញ្ជូនសារយ៉ាងសំខាន់ ដើម្បីឲ្យប្រជាជនយល់ដឹងពីសមភាពយេនឌ័រ អនាម័យក្នុងការរស់នៅ និងការថែទាំសុខភាពប្រចាំថ្ងៃ តាមរយៈ ការបរិភោគអាហារមានគុណភាព ទឹកស្អាត ការបន្ថែមបង់ក្នុងបង្គន់ ការមិនទទួលទានគ្រឿងស្រវឹងនិងសារធាតុញៀនផ្សេងៗ ។

- **ជាចុងក្រោយអង្គដែលមិនអាចខ្វះបាននោះ គឺយុវជន៖** ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ព្រោះថាយុវជនគឺជាកម្លាំងចលករមិនចេះរឹងស្លុត និងមានតួនាទីចូលរួមផ្សព្វផ្សាយនូវចំណេះដឹងពាក់ព័ន្ធនឹងសុខភាព សន្តិភាពយុត្តិធម៌ និងការចូលរួមសកម្មភាពបរិស្ថាន និងធ្វើជាគំរូដ៏ល្អដល់គ្រួសារនិងសង្គមជាតិ តាមរយៈសកម្មភាពសប្បុរសដូចជា ការងារស្ម័គ្រចិត្តក្នុងសង្គម ជាដើម។

តាមរយៈការចូលរួមរបស់ភាគីទាំងបីនេះ នឹងធ្វើឲ្យវិសាលភាពនៃសកលលោកកាន់តែមាននិរន្តរភាព ស្ថេរភាព និងការឈានជើងទៅរកការសម្រេចបាននៅគោលដៅនៃការអភិវឌ្ឍន៍ទាំង១៧បាន បើមានការចូលរួមពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មូលដ្ឋាន និងសហគមន៍ ព្រមជាមួយសកលលោក ដែលជាការជម្រុញអោយសម្រេចបាននូវគោលដៅសកលនៅឆ្នាំ២០៣០។

នេះបានឆ្លុះបញ្ចាំងឲ្យឃើញថា ការចូលរួមពីភាគីពាក់ព័ន្ធជាចំណុចអាទិភាពមួយក្នុងការសម្រេចបាននូវគោលដៅសកលទាំង១៧បានយ៉ាងមានប្រសិទ្ធិភាព។

ដូចនេះក្រុមខ្ញុំបាទនៅតែបន្តបដិសេធលើប្រធានបទដែលបានលើកឡើងថា សកលលោកនឹងមិនអាចសម្រេចបានការអភិវឌ្ឍន៍ដោយចីរភាពទាំង១៧បានទេនៅឆ្នាំ២០៣០ ។ សូមអរគុណ។